


អប្បមត្តកំ (វត្ថុតិច) និង ពហុតរំ (វត្ថុច្រើន)



៤. ចតុត្តវគ្គោ

៤. ចតុត្តវគ្គ

[២០៥] ១-សេយ្យជាបិ ភិក្ខុវេ អប្បមត្តកំ ឥមស្មី ជម្ពុដីបេ អារាមរាមណោយ្យកំ វនរាមណោយ្យកំ ភូមិរាមណោយ្យកំ ទោគ្គរណិរាមណោយ្យកំ; អថ ខោ ឯតទេវ ពហុតរំ យទិទំ ឧក្កលវិក្កលំ នទីវិទុក្កំ ខានុកណ្ណាកដ្ឋានំ បព្វតវិសមំ; ម្នាលភិក្ខុ ទាំងឡាយ ដូចអារាម^១ គួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរ ជាទីរីករាយ ក្នុងជម្ពូដីបេនេះ មានចំនួនតិច; ត្រង់ទីដែលទូល និងទំនាប ជង្រុក ស្ទឹងទីមាន ដង្កត់ និងបន្ទា ភ្នំរឹបរដុប ច្រើនជាង យ៉ាងណាមិញ ។

២-ឯវមេវ ខោ ភិក្ខុវេ អប្បកាតេ សត្តាយេ ថលជា អថ ខោ ឯតេវ សត្តា ពហុតរា យេ ឱទកា ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតលើគោក មានចំនួនតិច; ពួកសត្វដែល កើតក្នុងទឹក ច្រើនជាង ក៏យ៉ាងនោះឯង ។

^១-ពាក្យថា អារាម ជាឈ្មោះសួនឈើផ្លែ សួនឈើផ្កា ។ ដូចវេទ្យវនារាម, ជីវកម្មវនារាម, ជេតវនារាម, បុព្វារាម ក៏ ជាសួនច្បារ ។ អដ្ឋកថា ។

៣-... ឃ្លាមេរំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ មនុស្សេសុ បច្ឆាជាយន្តិ; អថ ខោ ឃ្លាមេរំ សត្តា ពហុតរា យេ អញ្ញត្រ មនុស្សេហិ បច្ឆាជាយន្តិ។

ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមនុស្សលោក មានចំនួនតិច; ពួកសត្វដែលកើតក្រៅពីមនុស្សលោក ច្រើនជាង ក៏យ៉ាងនោះដែរ ។

៤-... ឃ្លាមេរំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ មជ្ឈិមេសុ ជនបទេសុ បច្ឆាជាយន្តិ; អថ ខោ ឃ្លាមេរំ សត្តា ពហុតរា យេ បច្ឆន្តិមេសុ ជនបទេសុ បច្ឆាជាយន្តិ អវិញ្ញាតារេសុ មិលក្ខេសុ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមជ្ឈិមជនបទ មានចំនួនតិច; ពួកសត្វដែលកើតក្នុងបច្ឆន្តជនបទ ក្នុងមិលក្ខៈកំណើត ជាអ្នកមិនចេះដឹង ច្រើនជាង ក៏យ៉ាងនោះដែរ ។

៥-... ឃ្លាមេរំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ បញ្ញាវន្តោ អជន្នា អនេឡម្ភកា បដិពលា សុភាសិតទុញ្ញាសិតស្ស អត្តមញ្ញាតុំ; អថ ខោ ឃ្លាមេរំ សត្តា ពហុតរា យេ ទុប្បញ្ញា ជន្នា ឃ្លាមេរំ អនេឡម្ភកា ន បដិពលា សុភាសិតទុញ្ញាសិតស្ស អត្តមញ្ញាតុំ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានបញ្ញា មិនល្ងង់ខ្លៅ មិនល្មើញល្មើ អាចដឹងសេចក្តី នៃសុភាសិត សេចក្តីនៃទុញ្ញាសិតបាន មានចំនួនតិច; ពួកសត្វដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មើញល្មើ មិនអាចដឹងសេចក្តី នៃសុភាសិត ទុញ្ញាសិតបាន ច្រើនជាង ក៏យ៉ាងនោះដែរ ។

៦-... ឃ្លាមេរំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ អរិយេន បញ្ញាចក្កុនា សមន្នាគតា; អថ ខោ ឃ្លាមេរំ សត្តា ពហុតរា យេ អវិជ្ជាគតា សម្ពុឡា ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបរិបូណ៌ ដោយបញ្ញាចក្កុ ដ៏ប្រសើរ មានចំនួនតិច; ពួកសត្វដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកកាន់ច្រឡំ ច្រើនជាង ក៏យ៉ាងនោះដែរ ។

៧-... ឃ្លាមេរំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ លភន្តិ តថាគតំ ទស្សនាយ; អថ ខោ ឃ្លាមេរំ សត្តា ពហុតរា យេ ន លភន្តិ តថាគតំ ទស្សនាយ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានឃើញតថាគត មានប្រមាណតិច; សត្វទាំងឡាយដែលមិនបានឃើញតថាគត ច្រើនជាង ក៏យ៉ាងនោះដែរ ។

៨... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ លភន្តិ តថាគតប្បវេទិតំ ធម្មវិនយំ សវនាយ; អថ ខោ ឯតេវ សត្តា ពហុតរា យេ ន លភន្តិ តថាគតប្បវេទិតំ ធម្មវិនយំ សវនាយ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានស្តាប់ធម្មវិនយតថាគតសំដែង មានចំនួន តិច; ពួកសត្វដែលមិនបានស្តាប់ធម្មវិនយតថាគតសំដែង ច្រើនជាង ក៏យ៉ាងនោះដែរ ។

៩... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ សុត្វា ធម្មំ ធារេន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ សុត្វា ធម្មំ ន ធារេន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលស្តាប់ធម៌ហើយ ចងចាំបាន មានចំនួនតិច; ពួកសត្វដែលស្តាប់ធម៌ហើយចងចាំមិនបាន ច្រើនជាង ក៏យ៉ាង នោះដែរ ។

១០... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ ធាតានំ ធម្មានំ អត្តំ ឧបបរិក្ខន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ ធាតានំ ធម្មានំ អត្តំ ន ឧបបរិក្ខន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលពិចារណា នូវសេចក្តីអធិប្បាយនៃបាលីដែលខ្លួនចងចាំបានហើយមានចំនួន តិច; ពួកសត្វដែលមិនបានពិចារណា នូវសេចក្តីអធិប្បាយ នៃបាលីដែលខ្លួនចងចាំបាន ហើយច្រើនជាង ក៏យ៉ាងនោះដែរ ។

១១... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ អត្តមញ្ញាយ ធម្មមញ្ញាយ ធម្មានុធម្មំ បដិបជ្ឈន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ អត្តមញ្ញាយ ធម្មមញ្ញាយ ធម្មានុធម្មំ ន បដិបជ្ឈន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយប្រតិបត្តិធម៌ ដ៏សមគួរដល់ធម៌ មានប្រមាណតិច; ពួកសត្វដែលដឹង ច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយមិនប្រតិបត្តិធម៌ សមគួរដល់ធម៌ ច្រើន ជាង ក៏យ៉ាងនោះដែរ ។

១២... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ សំវេជនិយេសុ ថានេសុ សំវិជ្ជន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ សំវេជនិយេសុ ថានេសុ ន សំវិជ្ជន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ក្នុងហេតុដែលគួរសង្វេគ មានចំនួនតិច; ពួកសត្វដែលមិនសង្វេគ ក្នុង ហេតុដែលគួរសង្វេគ ច្រើនជាង ក៏យ៉ាងនោះដែរ ។

១៣-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ សំវិក្កា យោនិសោ បទហន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ សំវិក្កា យោនិសោ ន បទហន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្កេត ហើយផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ មានចំនួនតិច; ពួកសត្វដែលសង្កេត ហើយមិនផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ ច្រើនជាង ក៏យ៉ាងនោះដែរ ។

១៤-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ វេស្សគ្គារម្មណំ ករិទ្ធា លកន្តិ សមាធិំ លកន្តិ ចិត្តស្សេកក្កតំ អថ ខោ ឯតេវ សត្តា ពហុតរា យេ វេស្សគ្គារម្មណំ ករិទ្ធា ន លកន្តិ សមាធិំ ន លកន្តិ ចិត្តស្សេកក្កតំ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយបាននូវសមាធិ^(២) បាននូវឯកគ្គតាចិត្ត មានចំនួនតិច; ពួកសត្វដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយមិនបាននូវសមាធិ មិនបាននូវឯកគ្គតាចិត្ត ច្រើនជាង ក៏យ៉ាងនោះដែរ ។

១៥-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ អន្ធក្ករសក្កានំ លាភិនោ; អថ ខោ ឯតេវ សត្តា ពហុតរា យេ អន្ធក្ករសក្កានំ ន លាភិនោ ឧព្ភោន កកាណាភតេន យាបេន្តិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលជាអ្នកបាន នូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ មានចំនួនតិច; ពួកសត្វដែលជា អ្នកមិនបាននូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ តែងចិញ្ចឹមជីវិត ដោយការស្វែងរកផ្លែឈើ មើមឈើ ដោយកត្តដែលគេនាំមក ដោយអម្បែង ច្រើនជាង ក៏យ៉ាងនោះដែរ ។

១៦-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ អត្តរសស្ស ធម្មរសស្ស វិមុត្តិរសស្ស លាភិនោ; អថ ខោ ឯតេវ សត្តា ពហុតរា យេ អត្តរសស្ស ធម្មរសស្ស វិមុត្តិរសស្ស ន លាភិនោ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលជាអ្នកបាននូវអត្តរស (ផល២) ធម្មរស (មគ្គ២) វិមុត្តិរស (ព្រះនិព្វាន) មានចំនួនតិច; ពួកសត្វដែលជាអ្នកមិនបាន នូវអត្តរស ធម្មរស វិមុត្តិរស មានចំនួនច្រើនជាង ក៏យ៉ាងនោះដែរ ។

(២) មគ្គសមាធិ និងផលសមាធិ ។ អដ្ឋកថា ។

តស្មាតិហា ភិក្ខុវេ ឃី សិក្ខិតតំ - អត្តរសស្ស ធម្មរសស្ស វិមុត្តិរសស្ស លាភិនោ
ភវិស្សាមាតិ ម្ចាស់ភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះ
ថា យើងទាំងឡាយ នឹងបាននូវអត្តរស ធម្មរស វិមុត្តិរស ។

ឃីវត្តា វោ ភិក្ខុវេ សិក្ខិតតំ ម្ចាស់ភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ
ឯង ។

[២០៦] ១-សេយ្យថាបិ ភិក្ខុវេ អប្បមត្តកំ ឥមស្មី ជម្ពុទ្ធិបេ អាវាមរាមណោយ្យកំ
វនរាមណោយ្យកំ ភូមិរាមណោយ្យកំ ទោក្ខរណិរាមណោយ្យកំ; អថ ខោ ឃតទេវ
ពហុតរំ យទិទំ ឧក្កុលវិក្កុលំ នទីវិទុក្កំ ខាលុកកណ្តាកដ្ឋានំ បព្វតវិសមំ ម្ចាស់ភិក្ខុ
ទាំងឡាយ ដូចអាវាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរ ជាទីរីករាយ ស្រះឈូកគួរជា
ទីរីករាយ ក្នុងជម្ពុទ្ធិបនេះ មានចំនួនតិច; ត្រង់ទីដែលទួល និង ទំនាប ជង្រុក ស្ទឹងទីមានដង្កត់
និងបន្ទា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ ។

២-ឃីវេវ ខោ ភិក្ខុវេ អប្បកាតេ សត្តា យេ មនុស្សា ចុតា មនុស្សេសុ បច្ឆាជាយន្តិ
អថ ខោ ឃតេវ សត្តា ពហុតរា យេ មនុស្សា ចុតា និរយេ បច្ឆាជាយន្តិ ។ បេ។
តិរច្ឆានយោនិយា បច្ឆាជាយន្តិ ។ បេ។ បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាស់ភិក្ខុទាំងឡាយ ពួក
សត្វដែលច្យុតអំពីមនុស្សលោក កើតក្នុងមនុស្សលោកវិញ មានចំនួនតិច; ពួកសត្វដែលច្យុត
អំពីមនុស្សលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏
យ៉ាងនោះឯង ។

៣-... ឃីវេវ ខោ ភិក្ខុវេ អប្បកាតេ សត្តា យេ មនុស្សា ចុតា ទេវេសុ បច្ឆាជាយន្តិ;
អថ ខោ ឃតេវ សត្តា ពហុតរា យេ មនុស្សា ចុតា និរយេ បច្ឆាជាយន្តិ...
តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាស់ភិក្ខុទាំងឡាយ ពួកសត្វ
ដែលច្យុតអំពីមនុស្សលោក កើតក្នុងទេវលោក មានចំនួនតិច; ពួកសត្វដែលច្យុតអំពីមនុស្ស
លោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង ។

៤... ឯវមេវំខោ ភិក្ខុវេ អប្បកា តេ សត្តា យេ ទេវា ចុតា ទេវេសុ បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ ទេវា ចុតា និរយេ បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីទេវលោក កើតក្នុងទេវលោកវិញ មានចំនួនតិច; ពួកសត្វដែលច្យុតអំពី ទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។

៥... ឯវមេវំខោ ភិក្ខុវេ អប្បកា តេ សត្តា យេ ទេវា ចុតា មនុស្សេសុ បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ ទេវា ចុតា និរយេ បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីទេវលោក កើតក្នុងមនុស្សលោក មានចំនួនតិច; ពួកសត្វដែលច្យុតអំពីទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុង បិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។

៦... ឯវមេវំខោ ភិក្ខុវេ អប្បកា តេ សត្តា យេ និរយា ចុតា មនុស្សេសុ បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ និរយា ចុតា និរយេ បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក កើតក្នុងមនុស្សលោក មានចំនួនតិច; ពួកសត្វដែលច្យុតអំពីនរក កើតក្នុងនរកវិញ កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។

៧... ឯវមេវំខោ ភិក្ខុវេ អប្បកា តេ សត្តា យេ និរយា ចុតា ទេវេសុ បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ និរយា ចុតា និរយេ បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក កើតក្នុងទេវលោក មានចំនួនតិច; ពួកសត្វដែលច្យុត អំពីនរក កើតក្នុង នរកវិញ កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។

៨... ឯវមេវំខោ ភិក្ខុវេ អប្បកា តេ សត្តា យេ តិរច្ឆានយោនិយា ចុតា មនុស្សេសុ បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ តិរច្ឆានយោនិយា ចុតា និរយេ បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្ចាលភិក្ខុ

ទាំងឡាយ ពួកសត្វដែលច្យុតអំពីតិរច្ឆាន កើតក្នុងមនុស្សលោក មានចំនួនតិច; ពួកសត្វ
ដែល ច្យុតអំពីតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏
យ៉ាងនោះដែរ ។

៩-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ តិរច្ឆានយោនិយា ចុតា ទេវេសុ
បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ តិរច្ឆានយោនិយា ចុតា និរយេ
បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្នាលភិក្ខុ
ទាំងឡាយ ពួកសត្វដែលច្យុតអំពីតិរច្ឆាន កើតក្នុងទេវលោក មានចំនួនតិច; ពួកសត្វដែល
ច្យុតអំពីកំណើតតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង
ក៏យ៉ាងនោះដែរ ។

១០-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ បេត្តិវិសយា ចុតា មនុស្សេសុ
បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ បេត្តិវិសយា ចុតា និរយេ
បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្នាលភិក្ខុ
ទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងមនុស្សលោក មានចំនួនតិច; ពួកសត្វ
ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង
ក៏យ៉ាងនោះដែរ ។

១១-... ឯវមេវំ ខោ ភិក្ខុវេ អប្បកា តេ សត្តា យេ បេត្តិវិសយា ចុតា ទេវេសុ
បច្ឆាជាយន្តិ; អថ ខោ ឯតេវ សត្តា ពហុតរា យេ បេត្តិវិសយា ចុតា និរយេ
បច្ឆាជាយន្តិ... តិរច្ឆានយោនិយា បច្ឆាជាយន្តិ... បេត្តិវិសយេ បច្ឆាជាយន្តិ ម្នាលភិក្ខុ
ទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងទេវលោក មានចំនួនតិច; ពួកសត្វដែល
ច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏
យ៉ាងនោះដែរ ។

វគ្គោ ចតុត្រោ ។
ចប់វគ្គទី៤ ។

-សុត្តនិកាយ អនុត្តរនិកាយ ឯកកនិបាតបិដក ឯកជម្ពុបិដក-វិចក៤០ ផ្នែក ៤០ ឃ្លា ២០៤-២០៦